



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ**

លេខ...១៤៩...សហវ. ២៣

**ប្រកាស**

**ស្តីពី**

**ការណែនាំអនុវត្ត**

**អនុក្រឹត្យស្តីពីការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់សហគ្រាសមុនកូចនិមន្យ ក្នុងវិស័យអាជីវកម្ម**

**ឧបនាយករដ្ឋមន្ត្រី**

**រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការកែតម្រូវរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០២៩៧/០៣ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៩៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការកំណត់ និងវិសោធនកម្មជាបន្តបន្ទាប់
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ១២៤ អនក្រ.បក ចុះថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ ស្តីពីការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់សហគ្រាសមុនកូចនិមន្យ ក្នុងវិស័យអាជីវកម្ម
- បានឃើញប្រកាសលេខ ១២៣២ សហវ.ប្រក ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃអគ្គនាយកដ្ឋានពន្ធដារ
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

**សម្រេច**

**ប្រការ ១... គោលបំណង**

ប្រកាសនេះ មានគោលបំណងណែនាំអនុវត្តអនុក្រឹត្យលេខ ១២៤ អនក្រ.បក ចុះថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ ស្តីពី ការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់សហគ្រាសធុនតូចនិងមធ្យមក្នុងវិស័យអាទិភាពឱ្យមានប្រសិទ្ធភាព។

**ប្រការ ២... គោលដៅ**

ប្រកាសនេះ មានគោលដៅកំណត់នីតិវិធី លក្ខខណ្ឌ យន្តការ និងទម្រង់នានាពាក់ព័ន្ធនឹងការផ្តល់ការលើកទឹកចិត្ត ផ្នែកពន្ធដារសម្រាប់សហគ្រាសធុនតូចនិងមធ្យមក្នុងវិស័យអាទិភាព។

**ប្រការ ៣... វិសាលភាព**

ការលើកទឹកចិត្តផ្នែកពន្ធដារដូចមានចែងក្នុងប្រកាសនេះ មានវិសាលភាពអនុវត្តចំពោះ សហគ្រាសធុនតូចនិង មធ្យម ក្នុងវិស័យអាទិភាព ដូចខាងក្រោម៖

- ១- ផលិតផលកសិកម្ម ឬកសិ-ឧស្សាហកម្ម
- ២- ផលិត និងកែច្នៃម្ហូបអាហារ
- ៣- កម្មន្តសាលដែលផលិតទំនិញប្រើប្រាស់ក្នុងស្រុក, កែច្នៃកាកសំណល់, និងផលិតទំនិញសម្រាប់វិស័យ ទេសចរណ៍
- ៤- កម្មន្តសាលដែលផលិតនូវផលិតផលសម្រេច ឬផ្នែកឬគ្រឿងបង្កើន ដើម្បីផ្គត់ផ្គង់ឱ្យកម្មន្តសាលដទៃទៀត
- ៥- ស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន រួមទាំងការផ្គត់ផ្គង់សេវាគ្រប់គ្រងតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលមានលក្ខណៈនវានុវត្តន៍
- ៦- សហគ្រាសដែលស្ថិតក្នុងតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម, និងសហគ្រាសដែលអភិវឌ្ឍតំបន់នេះ។ វិស័យអាទិភាពខាងលើនេះ មិនរួមបញ្ចូលវិស័យដែលប៉ះពាល់ដល់ សន្តិសុខសង្គម សុខភាព និងបរិស្ថាន។

**ប្រការ ៤... និយមន័យ**

សម្រាប់គោលដៅនៃប្រកាសនេះ៖

- ១- ពាក្យ "សហគ្រាសធុនតូច" សំដៅដល់សហគ្រាសអាជីវកម្មគ្រប់ប្រភេទ ដែលមានផលរបរប្រចាំឆ្នាំចាប់ពី ២៥០ លានរៀល ដល់ ៧០០ លានរៀល ឬសហគ្រាសដទៃទៀតដែលជាកម្មវត្ថុនៃការចុះបញ្ជីពន្ធដារជា អ្នកជាប់ពន្ធតូច ស្របតាមច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដារ ឬ មានចំនួននិយោជិតចាប់ពី ១០នាក់ ទៅ ៥០នាក់។
- ២- ពាក្យ "សហគ្រាសធុនមធ្យម" សំដៅដល់សហគ្រាសអាជីវកម្មគ្រប់ប្រភេទ ដែលមានផលរបរប្រចាំឆ្នាំចាប់ពី ៧០០ លានរៀល ដល់ ៤ ០០០ លានរៀល ឬ សហគ្រាសដទៃទៀតដែលជាកម្មវត្ថុនៃការចុះបញ្ជីពន្ធដារ ជាអ្នកជាប់ពន្ធមធ្យម ស្របតាមច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដារ ឬ មានចំនួននិយោជិតចាប់ពី ៥១នាក់ ទៅ ១០០នាក់។

លក្ខខណ្ឌដូចមានចែងក្នុងកថាខណ្ឌ១ និង២ នៃប្រការនេះ ត្រូវបានប្រើប្រាស់សម្រាប់គោលដៅលើកទឹកចិត្ត ផ្នែកពន្ធដារតែប៉ុណ្ណោះ។

**ប្រការ ៥... ការលើកទឹកចិត្តផ្នែកពន្ធដារ**

សហគ្រាសធុនតូចនិងមធ្យម ដូចមានចែងក្នុងប្រការ ៣ និង ៤ នៃប្រកាសនេះ ត្រូវទទួលបានការលើកទឹកចិត្ត ផ្នែកពន្ធដារ ដូចខាងក្រោម៖

- ១- លើកលែងពន្ធលើប្រាក់ចំណូលចំនួន ៣ (បី) ឆ្នាំ ដោយគិតចាប់ពីថ្ងៃដែលចុះបញ្ជីពន្ធដារសម្រាប់សហគ្រាស ចុះបញ្ជីថ្មី ឬ ចាប់ពីថ្ងៃដែលសហគ្រាសមកធ្វើបច្ចុប្បន្នភាពសម្រាប់សហគ្រាសដែលបានចុះបញ្ជីពន្ធដាររួច ហើយ ចាប់ពីពេលប្រកាសនេះចូលជាធរមាន ឬ

២- លើកលែងពន្ធលើប្រាក់ចំណូលចំនួន ៥ (ប្រាំ) ឆ្នាំ ដោយគិតចាប់ពីថ្ងៃដែលចុះបញ្ជីពន្ធដារសម្រាប់សហគ្រាស ចុះបញ្ជីថ្មី ឬ ចាប់ពីថ្ងៃដែលសហគ្រាសមកធ្វើបច្ចុប្បន្នភាពសម្រាប់សហគ្រាសដែលបានចុះបញ្ជីពន្ធដាររួច ហើយ ចាប់ពីពេលប្រកាសនេះចូលជាធរមាន ដែលបានបំពេញលក្ខខណ្ឌណាមួយ ដូចខាងក្រោម៖

- ក- ប្រើវត្ថុធាតុដើមក្នុងស្រុក ចាប់ពី ៦០% ឡើងទៅ ឬ
- ខ- បង្កើនចំនួននិយោជិតបន្ថែមយ៉ាងតិច ២០% ឬ
- គ- មានទីតាំងក្នុងតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម (SME Cluster) ។

៣- លើកលែងការបង់ប្រាក់វិវត្តន៍ពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា ក្នុងរយៈពេលលើកលែងពន្ធលើប្រាក់ ចំណូល។

៤- លើកទឹកចិត្តចំណាយដែលអាចកាត់កងបាន ដូចខាងក្រោម៖

- ក- អនុញ្ញាតកាត់កងចំណាយ ២០០% ចំពោះចំណាយលើការប្រើប្រាស់បញ្ជីគណនេយ្យតាមប្រព័ន្ធ បច្ចេកវិទ្យាព័ត៌មាន
- ខ- អនុញ្ញាតកាត់កងចំណាយ ២០០% ចំពោះចំណាយលើការបណ្តុះបណ្តាលការកាន់បញ្ជីគណនេយ្យ ឬ ការបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់និយោជិត
- គ- អនុញ្ញាតកាត់កងចំណាយ ១៥០% ចំពោះចំណាយវិនិយោគលើម៉ាស៊ីន ឬ ឧបករណ៍បច្ចេកវិទ្យា មានលក្ខណៈនាំចូលរដ្ឋ សម្រាប់ប្រើប្រាស់លើកកម្ពស់ផលិតភាពផលិតកម្ម។

**ប្រការ ៦... លក្ខខណ្ឌនៃការទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារ**

សហគ្រាសធុនតូចនិងមធ្យមដែលអាចទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារ ត្រូវមានលក្ខខណ្ឌ ២ ដូចខាងក្រោម៖

- ១- ចុះបញ្ជីពន្ធដារ ឬធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាស នៅរដ្ឋបាលសារពើពន្ធ ស្របតាមច្បាប់ និង បទប្បញ្ញត្តិជាធរមាន។
- ២- ជាសហគ្រាសស្ថិតក្នុងវិស័យអាទិភាព ដូចមានចែងក្នុងប្រការ ៣ នៃប្រកាសនេះ។

**ប្រការ ៧... នីតិវិធីនៃការស្នើសុំការលើកទឹកចិត្តផ្នែកពន្ធដារ**

នីតិវិធីនៃការស្នើសុំលើកទឹកចិត្តផ្នែកពន្ធដារមានដូចខាងក្រោម៖

- ១- សហគ្រាសដែលចុះបញ្ជីថ្មី៖ នៅពេលចុះបញ្ជីពន្ធដារ ម្ចាស់សហគ្រាសត្រូវបំពេញទម្រង់ស្នើសុំការលើកទឹក ចិត្តផ្នែកពន្ធដារ តាមរយៈ គេហទំព័ររបស់អគ្គនាយកដ្ឋានពន្ធដារ <http://www.tax.gov.kh> ឬបំពេញដោយ ដៃលើទម្រង់ SMEs TIC ដែលផ្តល់ដោយរដ្ឋបាលសារពើពន្ធ។
- ២- សហគ្រាសដែលបានចុះបញ្ជីរួចហើយ៖ ម្ចាស់សហគ្រាសត្រូវបំពេញទម្រង់ស្នើសុំការលើកទឹកចិត្តផ្នែក ពន្ធដារ តាមរយៈ គេហទំព័ររបស់អគ្គនាយកដ្ឋានពន្ធដារ <http://www.tax.gov.kh> ឬបំពេញដោយដៃលើ ទម្រង់ SMEs TIC ដែលផ្តល់ដោយរដ្ឋបាលសារពើពន្ធ ហើយធ្វើការស្នើសុំនៅអគ្គនាយកដ្ឋានពន្ធដារ ឬ សាខាពន្ធដារខេត្ត- ខណ្ឌ។

**ប្រការ ៨... ការឆ្លើយតបចំពោះការស្នើសុំលើកទឹកចិត្តផ្នែកពន្ធដារ**

អគ្គនាយកដ្ឋានពន្ធដារត្រូវពិនិត្យនិងសម្រេចលើការស្នើសុំលើកទឹកចិត្តផ្នែកពន្ធដារ និងជូនដំណឹងទៅសហគ្រាស ក្នុងរយៈពេលពី ៧ ថ្ងៃ ទៅ ១០ ថ្ងៃ នៃថ្ងៃធ្វើការ បន្ទាប់ពីទទួលបានការស្នើសុំ។ ក្នុងករណីសហគ្រាសគ្មានលក្ខខណ្ឌដូចមាន ចែងក្នុងប្រការ ៦ នៃប្រកាសនេះ ឬពុំបានផ្តល់ឯកសារគ្រប់គ្រាន់តាមការតម្រូវ អគ្គនាយកដ្ឋានពន្ធដារ អាចបដិសេធការ ស្នើសុំលើកទឹកចិត្តផ្នែកពន្ធដារ។

**ប្រការ ៩... ការកាត់កងចំណាយ**

សហគ្រាសធុនតូចនិងមធ្យម ត្រូវកាន់បញ្ជីគណនេយ្យ និងដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ទៅតាម កាលកំណត់ជូនរដ្ឋបាលសារពើពន្ធ ទោះបីជាត្រូវបានលើកលែងពន្ធលើប្រាក់ចំណូល ដូចមានចែងក្នុងប្រការ ៥ នៃ

ប្រកាសនេះក៏ដោយ និងត្រូវដាក់លិខិតប្រកាសបង់ពន្ធអាករដទៃទៀត ប្រចាំខែ និងប្រចាំឆ្នាំ តាមច្បាប់និងបទប្បញ្ញត្តិ ស្តីពីពន្ធដារជាធរមាន។

**ប្រការ ១០... ការដកហូតការលើកទឹកចិត្ត**

- ១- ការលើកទឹកចិត្តដែលផ្តល់ជូនដូចមានចែងក្នុងប្រការ ៥ នៃប្រកាសនេះ ត្រូវបានដកហូត ក្នុងករណី៖
  - ក- សហគ្រាសមិនបានបំពេញកាតព្វកិច្ចសារពើពន្ធ ដូចមានចែងក្នុងប្រការ ៩ នៃប្រកាសនេះ
  - ខ- សកម្មភាពអាជីវកម្មដែលជាកម្មវត្ថុនៃការស្នើសុំការលើកទឹកចិត្តផ្នែកពន្ធដារត្រូវបានប្រែប្រួលខុសពី សកម្មភាពអាជីវកម្មក្នុងវិស័យអាទិភាពដូចមានចែងក្នុងប្រការ ៣ នៃប្រកាសនេះ
  - គ- ផ្ទាល់ប្តូរអាសយដ្ឋាន ឬម្ចាស់សហគ្រាសដោយមិនបានជូនដំណឹង មករដ្ឋបាលសារពើពន្ធ។

២- ក្នុងករណីការលើកទឹកចិត្តផ្នែកពន្ធដារត្រូវបានដកហូត សហគ្រាសត្រូវទទួលរងនូវទោសទណ្ឌតាមច្បាប់ និង បទប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន។

**ប្រការ ១១... និរាករណ៍**

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

**ប្រការ ១២... ការអនុវត្ត**

នាយកខុទ្ទកាល័យ អគ្គលេខាធិការ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន និងប្រធាន គ្រប់អង្គភាពពាក់ព័ន្ធក្រោមនិវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងសហគ្រាសពុទ្ធភូមនិងមជ្ឈមណ្ឌលវិស័យអាទិភាព ត្រូវអនុវត្តតាមខ្លឹមសារនៃប្រកាសនេះឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ខែ ឆ្នាំ ២០២០ ខែ មេសា ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣  
រាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ មេសា ឆ្នាំ២០២០

ឧបនាយករដ្ឋមន្ត្រី  
**អ្នកប្រឹក្សាស្តីពីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ**  
  
អគ្គបណ្ឌិតសភាចារ្យ អូន ជ័ន ជំនួយនិរ្តត

- កន្លែងទទួល៖
- ទីស្តីការគណៈរដ្ឋមន្ត្រី
  - ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
  - គ្រប់សាលារាជធានី-ខេត្ត
  - ដូចប្រការ ១២ "ដើម្បីអនុវត្ត"
  - រាជកិច្ច
  - ឯកសារ - កាលប្បវត្តិ

